

មន្ត្រីសុខភាពសម្រាប់បទបញ្ជានៃ COVID-១៩

បទបញ្ជាការធានារ៉ាប់រងសុខភាពសាធារណៈចេញបញ្ជាការបរិច្ឆេទ ៖ ថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០
បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

សង្ខេប៖ រដ្ឋកាលីហ្វ័រញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតត្បាតដាច់ជំរក(COVID-១៩)រាតត្បាត។ ការរីករាលដាលនៃ ល្អិតវីរុសកូរ៉ូណាវីរុស(COVID-១៩)គឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសុខភាពរបស់សាធារណជននៅក្នុងទីក្រុងឡុងប៊ិច។ COVID-១៩អាចរាលដាលយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ បុគ្គលដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន COVID-១៩អាចងាយឆ្លងនិងរាល ដាលទៅដល់ពួកគេមានរោគសញ្ញាស្រាលក៏ដោយ។ មិនមានវ៉ាក់សាំងដើម្បីការពារប្រឆាំងនឹងថ្នាំ COVID-១៩និងមិន មានការព្យាបាលជាក់លាក់ចំពោះរោគសញ្ញារបស់វាទេ។ មនុស្សគ្រប់រូបប្រចុយនឹងជំងឺដែលមានជម្ងឺ COVID-១៩ប៉ុន្តែ មនុស្សខ្លះងាយនឹងមានជំងឺធ្ងន់ធ្ងររួមទាំងជំងឺរលាកសួតជំងឺខ្សោយសេរីវាង្គឬឬការស្លាប់ដោយសារអាយុរបស់ពួកគេ ស្ថានភាពរាងកាយនិងឬស្ថានភាពសុខភាព។

ដើម្បីជួយដល់ការរីករាលដាលរបស់ COVID-១៩ យឺត ៗ ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធសុខាភិបាលនៅ ឡុងប៊ិចកុំអោយមានការលិចលង់វាចាំបាច់សម្រាប់មន្ត្រីសុខភាពទីក្រុងឡុងប៊ិច (មន្ត្រីសុខាភិបាល) តម្រូវឱ្យមានការផ្តា ច់ខ្លួនរបស់មនុស្សដែលប្រឈមនឹង មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន COVID-១៩។ ការដាក់ ឱ្យនៅដាច់ពីគ្នាបំបែកមនុស្សដែលត្រូវបានប៉ះពាល់ទៅនឹងថ្នាំ COVID-១៩ ពីអ្នកដទៃរហូតដល់វាត្រូវបានគេកំណត់ថា ពួកគេមិនមានគ្រោះថ្នាក់ក្នុងការរាលដាលជំងឺ។ នេះការពារមនុស្សគ្រប់គ្នារួមទាំងមនុស្សដែលមានហានិភ័យខ្ពស់នៃ ជំងឺធ្ងន់ធ្ងរដូចជាមនុស្សចាស់និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

**ស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ប្រទេសកាលីហ្វ័រញ៉ាសុខភាពនិង
ផ្នែកកូដសុវត្ថិភាព ១០១០៤០, ១០១០៨៥, ១២០១៧៥, ១២០២១៥, ១២០២២០, និង ១២០២២៥
បទបញ្ជាសុខភាពក្រុងឡុងប៊ិចជាទីក្រុងឡុងប៊ិច៖**

រាល់ទំនាក់ទំនងគ្រួសារដែលជិតស្និទ្ធអ្នកមើលថែនិងអ្នកជិតស្និទ្ធដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលត្រូវ បានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន COVID-១៩ ខណៈពេលដែលមនុស្សនោះមានរោគសញ្ញាត្រូវតែផ្តាច់ខ្លួន។ មនុស្សដែលត្រូវបានដាក់ឱ្យដាច់ពីគេតម្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពី សុខភាពសាធារណៈដែលបានយោងនៅក្នុងបទបញ្ជានេះ។

តម្រូវការដាច់ខាតសម្រាប់ទំនាក់ទំនងគ្រួសារដែលជិតស្និទ្ធអ្នកថែទាំនិងទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានឬ ទំនងជាមាន COVID-១៩

មនុស្សម្នាក់ត្រូវបានគេចាត់ទុកថាជាទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានឬទំនងជាមាន COVID-១៩ ប្រសិនបើ ពួកគេ៖

ក។ ស្ថិតក្នុងចម្ងាយប្រាំមួយ (៦) ហ្វីតលើសពី ១០ នាទីឬ

ខ។ មានទំនាក់ទំនងដោយផ្ទាល់ដែលមិនបានការពារទៅនឹងការសំងាត់ឬការហូរចេញ (ឧ។កណ្តាស់ឬក្អក) របស់មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន COVID-១៩ ។

បុគ្គលទាំងអស់ដែលដឹងថាពួកគេមានទំនាក់ទំនងជិតស្និទ្ធជូចជាសមាជិកគ្រួសារដៃគូជិតស្និទ្ធអ្នកមើលថែនៅខាងក្រៅ កន្លែងថែទាំសុខភាពឬទំនាក់ទំនងជិតស្និទ្ធផ្សេងទៀតជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជា មាន COVID-១៩ ខណៈពេលដែលមនុស្សនោះមានរោគសញ្ញា (ឈឺ) តម្រូវឲ្យ ធ្វើសកម្មភាពដូចខាងក្រោម៖

- ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅក្នុងផ្ទះឬកន្លែងស្នាក់នៅផ្សេងទៀតរហូតដល់ ១៤ ថ្ងៃគិតចាប់ពីថ្ងៃចុង ក្រោយដែលពួកគេបានទាក់ទងជាមួយមនុស្សដែលមានរោគសញ្ញានេះឬទំនងជាមាន COVID-១៩ ។ ការ ដាក់ខ្លួនដោយខ្លួនឯងគឺចាំបាច់ប្រសិនបើបុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលមាន៖

ក។ ការធ្វើតេស្តមន្ទីរពិសោធន៍វិជ្ជមានសម្រាប់ COVID-១៩។

ខ។ សញ្ញានិងរោគសញ្ញាដែលត្រូវនឹង COVID-១៩ក្នុងរយៈពេល ១៤ ថ្ងៃនៃការទាក់ទងជិតស្និទ្ធជាមួយ មនុស្សម្នាក់ដែលធ្លាប់មានឬត្រូវបានគេជឿជាក់ថាមាន COVID-១៩។ ឬ

គ។ ត្រូវបានជូនដំណឹងដោយគ្រូពេទ្យថាពួកគេទំនងជាមាន COVID-១៩ ។

បុគ្គលម្នាក់ៗតម្រូវឱ្យផ្តាច់ខ្លួនដោយខ្លួនឯងសម្រាប់រយៈពេល ១៤ ថ្ងៃ COVID-១៩។ រយៈពេលនៃការភ្ជាប់ ដោយសារតែពួកគេមានហានិភ័យខ្ពស់ក្នុងការអភិវឌ្ឍនិងរីករាលដាល COVID-១៩។ ជនដែលត្រូវបានគេដាក់ឱ្យ នៅដាច់ពីគេមិនអាចចាកចេញពីកន្លែងដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេឬចូលកន្លែងសាធារណៈឬឯកជន ផ្សេងទៀតក្នុងកំឡុងពេលនៃការដាក់ឱ្យនៅដាច់ពីគេលើកលែងតែទទួលបានការព្យាបាលចាំបាច់។

- ពិនិត្យឡើងវិញដោយយកចិត្តទុកដាក់និងតាមដានយ៉ាងជិតដល់នូវរាល់តម្រូវការដែលមានក្នុង “គោលការណ៍ណែនាំការធានារ៉ាប់រងផ្ទះសម្រាប់ទំនាក់ទំនងជិតស្និទ្ធទៅនឹងជំងឺកូរ៉ូណាវីរុស ២០១៩ (COVID-១៩)” ដែលអាចប្រើបានជាភាសាអង់គ្លេសនិងអេស្ប៉ាញ។
- ប្រសិនបើអ្នកដែលដាច់ពីគេធ្លាក់ខ្លួនឈឺគ្រុនក្តៅក្អកឬដកដង្ហើមខ្លីៗ (ទោះបីរោគសញ្ញារបស់ពួក គេស្រាល) ដើម្បីការពារអ្នកដទៃពី COVID-១៩ ពួកគេគួរតែនៅដាច់ដោយឡែកពីគេនៅផ្ទះនិង ឆ្ងាយពីមនុស្សផ្សេងទៀត។ និងអនុវត្តតាម "សេចក្តីណែនាំអំពីការដកខ្លួនចេញនៅផ្ទះសម្រាប់ អ្នកដែលមានវីរុសកូរ៉ូណាការឆ្លងមេរោគឆ្នាំ២០១៩ (COVID-១៩) ដែលអាចរកបានជាភាសា អង់គ្លេសនិងអេស្ប៉ាញ។ នេះគឺដោយសារតែពួកគេទំនងជាមាន COVID-១៩ ហើយបើដូច្នោះ អាចចម្លងវាទៅអ្នកដទៃ។


ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០

ទំព័រ | ៣

បទបញ្ជានេះមិនអនុវត្តចំពោះនិយោជិកនៃទីភ្នាក់ងាររដ្ឋាភិបាលទេប្រសិនបើទីភ្នាក់ងារនេះពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលបានធ្វើការប្តេជ្ញាចិត្តថាវិធីសាស្ត្រជំនួសដើម្បីការពារការបញ្ជូនតាម COVID-១៩ គឺចាំបាច់ដើម្បីធានាបាននូវសេវាកម្មចាំបាច់ដល់សហគមន៍។ កន្លែងថែទាំសុខភាពក៏អាចសម្របសម្រួលពិធីសារដាច់ដោយឡែករបស់ពួកគេនៅចំពោះមុខកង្វះកន្លែងធ្វើការឆ្លងឆ្លូវ។

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមដែលអាចរាប់បញ្ចូលការឃុំខ្លួនស៊ីវិលនៅមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈប្រសិនបើបុគ្គលដែលជាកម្មវត្ថុបទបញ្ជានេះរំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។ ការបំពានបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការពាក់ព័ន្ធប្រឆាំងនៅក្រោមសុខភាពរដ្ឋកាលីហ្វ័រញ៉ានិងមាត្រា ១២០២៧៥ ។ លើសពីនេះទៀតអនុលោមតាមផ្នែកទី ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ារដ្ឋមន្ត្រីសុខាភិបាលស្នើឱ្យនាយប៉ូលីសក្រុងឡងប៊ិចធានានូវការគោរពនិងអនុវត្តបទបញ្ជានេះ។ ការរំលោភលើបទប្បញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលនឹងកើតមានហើយបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ។

វាត្រូវបានគេបញ្ជាទិញដូច្នេះ៖



Anissa Davis, MD, DrPH,
មន្ត្រីសុខាភិបាលក្រុងឡងប៊ិច
កាលបរិច្ឆេទ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០